

# “មានគូ មានលុយ”

- ❖ លក្ខខណ្ឌផ្សេងៗត្រូវអនុវត្ត៖
  - ប្រតិបត្តិការដែលមានសុពលភាពត្រូវធ្វើដោយកាតឥណពន្ធ/ ឥណទានរបស់ធនាគារ កាថេយូណៃតឺត ជារៀងរាល់ថ្ងៃ គិតចាប់ពីថ្ងៃទី ០១ ខែ មីនា ២០១៧ ដល់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៧។
  - ប្រតិបត្តិការដែលមានសុពលភាពត្រូវធ្វើជាមួយ Online-POS ដែលនៅគ្រប់ស្ថានីយ ប្រេងឥន្ធនៈ Caltex សំរាប់ការចំណាយចាប់ប្រេង ទិញទំនិញក្នុង Star Mart និង ហាង Coffee-Plus ក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។
  - មិនកំណត់ការចំណាយអប្បបរមា និងនៅលើប្រតិបត្តិការវិក័យប័ត្រត្រូវមានឈ្មោះ “Caltex”។
  - ទទួលបានទឹកប្រាក់ត្រឡប់មកវិញប្រសិនបើលេខពីរខ្ទង់ចុងក្រោយនៃ Approval Code ជាលេខដូចគ្នា។
  - លេខ Approval Code ខ្ទង់ចុងក្រោយ គឺជាចំនួនទឹកប្រាក់ត្រឡប់មកវិញ ដែលលោក អ្នកនឹងទទួលបាន។ ក្នុងករណីលេខ Approval Code ជាលេខ ០០ អតិថិជននឹងទទួល បាន \$១០។
  - ការផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញធំបំផុតគឺ \$១០ សំរាប់អតិថិជនម្នាក់ក្នុងមួយថ្ងៃ។
  - ការផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញនឹងធ្វើឡើងក្នុងរយៈពេល១០ថ្ងៃនៃថ្ងៃធ្វើការ។
  - ធនាគារ កាថេយូណៃតឺត សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗដោយគ្មានការ ជូនដំណឹងជាមុន និងរក្សាសិទ្ធិក្នុងការប្រកាសឈ្មោះអ្នកដែលទទួលបាននៅលើប្រព័ន្ធ ផ្សព្វផ្សាយរបស់ធនាគារ។
  - ព័ត៌មានបន្ថែមសូមចូលទៅកាន់ [www.cathaybk.com.kh](http://www.cathaybk.com.kh) ឬ ទាក់ទងមកកាន់លេខ ០២៣ ៨៨ ៥៥ ០០។



## Everyday Get Paired Get \$Back (“Promotion”)

### Terms and Conditions

- (i) Definitions:  
“CUBC” refers to Cathay United Bank (Cambodia) Corporation Limited.  
“Promotion” refers to “Get Paired Get Cashback” that will be valid **every day from 1<sup>st</sup> March 2017 to 31<sup>st</sup> December 2017** and “Eligible Customer” refers to CUBC debit/credit cardholders.
  - (ii) Valid transaction should be solely made by CUBC debit/credit cards on online-POS at Caltex Station for purchasing fuel or items from Star Mart (s) or Coffee Plus (s) – will have chance to get cash back if the last two digits of approval codes on transaction slip are in paired.
  - (iii) Every single transaction must be made at Caltex and merchant name must be “Caltex” on the transaction slip.
  - (iv) No minimum spend required.
  - (v) **CashBack will be offered when the last two digits of approval codes are paired.**
  - (vi) **The cashback amount will be subject to the last digit of approval codes.**
  - (vii) **US\$10 cashback will be offered if the last two digits approval codes are 00 and maximum cashback offer is US\$ 10 per cardholder per day.**
  - (viii) CashBack redemption will be made in 10 business days.
  - (ix) This promotion is eligible only at Cambodia Caltex Stations.
  - (x) CUBC reserves the right to vary the terms and conditions governing the Promotion without prior notice to CUBC cardholders.
  - (xi) CUBC reserves the right to publicize winner’s names in all CUBC media.
- Learn more, please visit [www.cathaybk.com.kh](http://www.cathaybk.com.kh) or contact our customer service by Tel: 023 88 55 00.